



ពិធីបុណ្យបង្ការគ្រោះពន្ធុញ្ញាត្តិ

យើងខ្ញុំជាពលរដ្ឋខ្មែរទាំងអស់នៅទីក្រុងឡូវែលមាន និងទីក្រុងនានាក្នុងរដ្ឋ ម៉ាសាឈូសេត្តស៍ និងរដ្ឋ រូដអាយលេន បានមូលមតិគ្នាធ្វើបុណ្យផ្ការស្មីសាមគ្គីសង្គ្រោះជាតិ ដែលកំពុងមមាញឹកក្នុងដំណើរការ បាតុកម្មអហឹង្សា ដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃ នៅទីក្រុងភ្នំពេញ។ ពេលនេះប្រជាជនខ្មែរយើង នៅលើពិភពលោករួមគ្នាទាមទារ ដើម្បីឲ្យប្រទេសកម្ពុជាយើងរួចផុតពីរបបផ្តាច់ការ ឲ្យទាល់តែបានក្នុងពេលឆាប់ៗ ខាងមុខនេះ។ ខ្មែរសាមគ្គី ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីជាតិខ្មែររស់។

កម្មវិធីបុណ្យ

ថ្ងៃ ១២ កើត ខែបុស្ស បញ្ចស័ក ព.ស ២៥៥៧ ត្រូវនឹងថ្ងៃ អាទិត្យ ទី ១២ ខែ មករា គ.ស ២០១៤

ទីកន្លែង: ភោជនីយដ្ឋាន **សំពៅមាន** 454 Chelmsford St., Lowell, MA 01851 លេខទូរស័ព្ទ: 978-453-2073

- ម៉ោង ៩:០០ ព្រឹក ជួបជុំគ្នា ពិភាក្សា ពីសកម្មភាពបាតុកម្មនឹងនយោបាយក្នុងស្រុកយើង
- ម៉ោង ១០:០០ ព្រឹក នមស្ការព្រះវិគ្គត្រ័យ សមាទានសីល ចម្រើនព្រះបរិតិ
- ម៉ោង ១១:០០ ព្រឹក រាប់បាត្រ វេរគត្តាហារ ប្រគេនព្រះសង្ឃ
- ម៉ោង ១១:៣០ ព្រឹក ពិសារភោជនាហារ សំដែងមតិ និងយោបល់
- ម៉ោង ១២:០០ ថ្ងៃត្រង់ សរុបទឹកប្រាក់ប្រគល់ជូនគណៈកម្មការ ពិភាក្សាសំដែងមតិ និងយោបល់បន្ត

ព័ត៌មានបន្ថែមសូមទាក់ទងមក

លោក ម៉ម ស៊ុន	លោក ខាំ ស៊ីនួន	លោក កែម ស៊ាយ	លោកស្រី ម៉ែន មុន្នីរតនា	លោក តាន់ ប៉េងអាន
978-453-2073	978-689-4204	978-489-8381	978-401-7271	978-677-0654
លោក ឆាន ទូច	លោក ជា គឹមលី	លោក អ៊ុង វិទ្ធី	លោកស្រី ថានះ រតនះ	លោកស្រី ម៉ោង គុន្នី
978-726-2591	508-954-2260	978-996-6969	978-328-3109	978-606-6872

អ្នកផ្ញើមបុណ្យ

១	លោកស្រី ម៉ែន មុន្នីរតនា
២	លោក ម៉ម ស៊ុន និង គ្រួសារ
៣	លោក អ៊ុច សុជាតិ និងគ្រួសារ
៤	លោក ជា គឹមលី និង ភរិយា
៥	លោក កែម ស៊ាយ និង ភរិយា

១៤	លោក តុ វណ្ណចន្ទ និង គ្រួសារ
១៥	លោក អ៊ុង វិទ្ធី និង ភរិយា
១៦	លោក ខាំ ស៊ីនួន និង ភរិយា
១៧	លោក ឆីង គឹមសាន្ត និង ភរិយា
១៨	លោក តាន់ ប៉េងអាន និង ភរិយា

៦	លោក ឆាន ទូច និង គ្រួសារ
៧	លោក ណា គា និងលោកស្រី អេង ហួយ
៨	លោក រតនៈ វិះ និង ភរិយា
៩	លោកស្រី ស៊ីសាណា និងក្រុមគ្រួសារ
១០	លោកស្រី មរកដ កែវ និងក្រុមគ្រួសារ
១១	លោកស្រី ថានៈ រតនៈ និងក្រុមគ្រួសារ
១២	លោកស្រី វ៉ែន សៀង និងលោក វណ្ណា
១៣	កញ្ញា បូរមី វិះ

១៩	លោក វ៉ែន វឌ្ឍនា និង ភរិយា
២០	លោកស្រី សុខ លីសាយ និងក្រុមគ្រួសារ
២១	លោកស្រី ថោង គន្ធី និងបុត្រ
២២	លោកស្រី និកគី មាស និងក្រុមគ្រួសារ
២៣	លោក ប្រាក់ដ អាត់
២៤	លោកស្រី ម៉ែន ម៉ូរ៉ាជានី
២៥	លោក ប៊ិន សាន
២៦	លោកស្រី ម៉ុក សុភាព

